



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែវិច្ឆិកា



លេខ ២៥៣ ឆ្នាំទី២១ ព.ស ២៥៦៥ គ.ស ២០២១

Issue 253 Volume 21 BC 2565 BE 2021



មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៨ ១
- ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ២
- ព្រឹទ្ធសភាប្រជុំជាវិសាមញ្ញ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៣.....៣
- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11)៦
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១០



សកម្មភាពគណៈកម្មការ

- ជំនួបផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគណៈកម្មការទី១ព្រឹទ្ធសភា និង គណៈកម្មការទី១រដ្ឋសភា..... ១២
- គណៈកម្មការទី៧ព្រឹទ្ធសភាលេងយល់អំពីប្រវត្តិសាស្ត្រសង្ខេប នៃកម្ពុជា សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហកម្ម ៤.០១៤
- គណៈកម្មការទី៧ព្រឹទ្ធសភាប្រជុំពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ១៦
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ១៨
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ២០
- ការងារទទួលពាក្យបណ្តឹង ២៤
- សមាជិក សមាជិកាព្រឹទ្ធសភាបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ២៥
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៧



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១ ៤០
- មន្ត្រីសភាកម្ពុជាត្រូវបានពង្រឹងសមត្ថភាពលើជំនាញស្វ័យតសកា ៤២
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤៣



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ទេព មករា
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៨។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមានរដ្ឋមន្ត្រី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (855 23)211441, 211442, 211443 ទូរសារ: (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

**សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញពន្លត់ទៀនជ័យ
នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨**



សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធបុព្វការីជន នៅវិមានឯករាជ្យ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីវិញ្ញាណក្ខន្ធ
បុណ្យឯករាជ្យជាតិខួបលើកទី៦៨ ដែលបានដុតបំភ្លឺអស់
រយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១
កន្លងទៅ នៅវិមានឯករាជ្យ។

នៅក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ
មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន
របស់ជាតិ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា-
ភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំ
នៅព្រះរាជាណាចក្រកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត
យ៉ាងច្រើនកុះករ។

អ្នកដែលចូលរួមក្នុងព្រះរាជពិធីនោះម្នាក់ៗមានទឹកមុខ
សប្បាយរីករាយ ដៃកាន់បដាពាក្យស្លោកអបអរសាទរខួប
អនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងកាន់

ព្រះនាយាលក្ខណ៍ ព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេច
ព្រះមហាក្សត្រី **នរោត្តម មុនីរាជ សីហនុ** និងព្រះ-
ករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី**
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបាច់
ផ្តាច់ប្រុះពណ៌ បង្ហាញពីការអបអរសាទរនូវស្នាព្រះហស្ត
ដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម
សីហនុ** ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព
ទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានចាប់ផ្តើមទាមទារ
ឯករាជ្យពីបារាំងនៅអំឡុងឆ្នាំ១៩៤៩ ហើយទទួលបាន
ឯករាជ្យពេញលេញចេញពីអាណានិគមបារាំងនៅថ្ងៃទី៩
ខែវិច្ឆិកា ឆ្នាំ១៩៥៣ បន្ទាប់ពីកម្ពុជាស្ថិតក្រោមនឹមអាណា-
និគមបារាំងអស់រយៈពេល៨០ឆ្នាំ(១៨៦៣-១៩៥៣)។

(អត្ថបទ៖ទេព មករា រូបភាព៖គង់ យ៉ារីន)



សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញជាអធិបតីភាពក្នុងពិធីពន្លត់ទៀនជ័យ



សមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨

ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:០០ នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទង

ទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ទៅក្នុងរបៀបវារៈប្រជុំ ព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

៤-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក កោះប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ចំនួន៣ខាងលើ។

(អត្ថបទ៖ ទេព មករា រូបភាព៖ គង់ យ៉ារិន)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាប្រជុំជាវិសាមញ្ញ ដើម្បីពិនិត្យ
និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៣



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤

សេចក្តីព្រាងច្បាប់ចំនួន៣ ត្រូវបានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា យកមកពិនិត្យ និងឱ្យយោបល់ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ដូចខាងក្រោម៖

របៀបវារៈទី១៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការ

ជាប្រក្រតី នៃស្ថាប័នជាតិ។

ឯកឧត្តម **អាយ ខន** ប្រធានស្តីទីគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញឡើងវាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផល នៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ រៀបចំឡើងសំដៅធានាឱ្យឡើងវិភាគទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស និងសំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុម-



ទិដ្ឋភាពក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤



ឯកឧត្តម អាយ ខន ឡើងរាយការណ៍ជូនអង្គប្រជុំ

ប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ញាតិខ្មែរ តែមួយគត់”។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម **ភេត វិទ្យា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេង លើសពីពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរ-

កាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

ក្នុងរបៀបវារៈទី២នេះ ក៏ត្រូវបានឯកឧត្តម **អាយ ខន** ប្រធានស្តីទីគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផល នៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីរៀបចំយន្តការអន្តរកាលមួយ ដែលត្រូវបន្តអនុវត្តមុខងារសេសសល់ក្រោយពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បញ្ចប់ជាស្ថាពរនូវសំណុំរឿងចុងក្រោយរបស់ខ្លួន។ ដោយឡែកកិច្ចព្រមព្រៀងបន្ថែម ក៏ជាទម្រង់គតិយុត្តសមស្របមួយ ដែលអាចចៀសវាងបានក្នុងការធ្វើវិសោធនកម្ម ឬធ្វើកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយនឹងអង្គការសហប្រជាជាតិ ដែលការងារនេះទាមទារពេលវេលាយូរ និងស្មុគស្មាញ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។



ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** អញ្ជើញការពារសេចក្តីព្រាងច្បាប់



ឯកឧត្តម ជា ធួន ឡើងរាយការណ៍ជូនអង្គប្រជុំ

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ចំណែករបៀបវារៈទី៣នេះ ឯកឧត្តម **ជា ធួន** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះហៅកាត់ថា សេចក្តីព្រាងច្បាប់ស្តីពី ភ.រ.ជ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការគ្រប់គ្រងយន្តការ ភ.រ.ជ ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១៤ជំពូក និង



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** អញ្ជើញការពារសេចក្តីព្រាងច្បាប់ ៤៩មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ ទេព មករា រូបភាព៖ គង់ យ៉ាវីន)



សមាជិក សមាជិកាព្រឹទ្ធសភាលើកដៃអនុម័តច្បាប់

សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្លែងសុន្ទរកថាក្នុង
ពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំASEP11

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក្រោម
មូលបទស្តីពី “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និង
ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិ
កូវីដ-១៩” ត្រូវបានប្រារព្ធពិធីបើក នារសៀលថ្ងៃទី១៦
ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត (Zoom) ក្រោមអធិ-
បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហ-
ប្រធាន ASEP11 សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហ-
ប្រធានASEP11 សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា

ប្រធានASEM13 និងលោកជំទាវ Heidi HAUTALA
អនុប្រធានសភាអឺរ៉ុប ដោយមានការអញ្ជើញចូលរួមពីថ្នាក់
ដឹកនាំ សមាជិក សមាជិកាសភា និងតំណាងសភានៅក្នុង
តំបន់អាស៊ី-អឺរ៉ុប និងអង្គការដៃគូចំនួន៣១ប្រទេស។

ថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាសនោះ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** បានសម្តែងនូវសេចក្តីសោមនស្ស
រីករាយយ៉ាងខ្លាំង ដោយបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំ
ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ក្រោមមូលបទ
“ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍ
ប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”
ដែលសភាកម្ពុជាមានកិត្តិយសធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ
លើកដំបូង។ មូលបទដែលសភាកម្ពុជាបានកំណត់យក
បានទទួលការគាំទ្រពីប្រទេសជាសមាជិក មានសារសំខាន់
ឆ្លុះបញ្ចាំងពីស្ថានភាពនាពេលបច្ចុប្បន្ន និងចក្ខុវិស័យទៅ
ថ្ងៃអនាគត ខណៈពេលដែលយើងទាំងអស់គ្នាកំពុងធ្វើ
ដំណើរឆ្លងកាត់វិបត្តិកូវីដ-១៩ និងខិតខំប្រឹងប្រែងឆ្ពោះទៅ
រកការស្តារសង្គម សេដ្ឋកិច្ចឡើងវិញ នៅក្នុងយុគសម័យ
ក្រោយវិបត្តិកូវីដ-១៩។

ក្នុងនាមសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច
ប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងថ្លែង
អំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគណៈប្រតិភូទាំងអស់



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន



លោកជំទាវ Heidi HAUTALA អនុប្រធានសភាអឺរ៉ុប

ដែលបានផ្តល់ការគាំទ្រ សហការល្អ និងឆ្លើយតបតាមការ
អញ្ជើញរបស់សភាកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំដ៏មាន
សារសំខាន់ៗ ចាប់តាំងពី ASEM និង ASEP ត្រូវបានបង្កើត
ឡើង តំបន់យើងទាំងពីរ(អាស៊ី-អឺរ៉ុប) បានប្រកាន់ខ្ជាប់នូវ
ការលើកកម្ពស់ភាពជាដៃគូលើកកម្ពស់សន្តិភាព សន្តិសុខ
និងពង្រឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្ដោតលើ
សសរស្តម្ភចំនួន៣គឺ៖ ១-នយោបាយ ២-សេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ៣-សង្គម វប្បធម៌ និងការអប់រំ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ដោយសេចក្តី
សោមនស្សថា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ ASEM
បានក្លាយជាវេទិកាដ៏មានសារសំខាន់ក្នុងអភិបាលកិច្ច
សកល ក៏ដូចការលើកកម្ពស់ពហុភាគីនិយម។ ភាពជាដៃគូ
ស្មើមុខស្មើមាត់របស់ ASEM បានផ្តល់ផលប្រយោជន៍ដល់
ប្រជាជនក្នុងតំបន់អាស៊ី-អឺរ៉ុប តាមរយៈការជំរុញកិច្ចសហ-
ប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍
វប្បធម៌ អប់រំ បរិស្ថាន វិនិយោគ សុខាភិបាល និងបច្ចេកវិទ្យា
ជាដើម។ នាពេលបច្ចុប្បន្ន ASEM តំណាងឱ្យ ៦៥%នៃ
សេដ្ឋកិច្ចពិភពលោក ៥៥%នៃការផ្លាស់ប្តូរពាណិជ្ជកម្ម
សកល ៧៥%នៃទេសចរណ៍ពិភពលោក និង៦០%នៃ
ប្រជាជនពិភពលោក។ ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិ-
បត្តិការទ្វេភាគី និងពហុភាគី ភាពជាដៃគូអាស៊ី-អឺរ៉ុបបាន
រួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុង

ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងប្រទេសកំពុងអភិវឌ្ឍន៍
ព្រមទាំងបានរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ
ស្ថិរភាព ការអភិវឌ្ឍ ការជំរុញការភ្ជាប់ទំនាក់ទំនងប្រជា-
ជន និងប្រជាជន ពហុសាសនា និងអរិយធម៌ដ៏រុងរឿង។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា កិច្ចប្រជុំភាព
ជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ធ្វើឡើងក្នុង
បរិបទដែលពិភពលោកនៅតែបន្តទទួលរងនូវការគំរាម-
កំហែងដ៏ធ្ងន់ធ្ងរ នៃការរីករាលដាលជំងឺកូវីដ-១៩។ ការ
រាតត្បាតជាសកលនៃជំងឺនេះ បានបង្កឱ្យមានវិបត្តិសុខភាព
សាធារណៈសកល ដែលបានឆក់យកជីវិតមនុស្សជាង
ប្រាំលាននាក់នៅទូទាំងពិភពលោក។ ជំងឺនេះក៏បានបង្កើន
អត្រាវិសមភាព ភាពក្រីក្រ ភាពអត់ឃ្លាន ភាពអត់ការងារ
ធ្វើ អស្ថិរភាពនយោបាយ និងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច
សកល។ ក្រៅពីបញ្ហាខាងលើ ពិភពលោកនៅតែបន្តប្រឈម
យ៉ាងស្មុគស្មាញ និងមានការគំរាមកំហែងជាច្រើនទៀត
ដូចជា៖ បញ្ហាសន្តិសុខ ជម្លោះប្រដាប់អាវុធ ការប្រែប្រួល
អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការប្រកួតប្រជែង
ភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម ឧក្រិដ្ឋកម្មបច្ចេក-
វិទ្យាព័ត៌មាន ព័ត៌មានក្លែងក្លាយ ឧក្រិដ្ឋកម្មឆ្លងដែន ដែល
ធ្វើឱ្យប៉ះពាល់ដល់ដំណើរការឆ្ពោះទៅសម្រេចនូវគោល-
ដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ជំងឺកូវីដ-១៩ បានកើតឡើងចំពេលដ៏លំបាកបំផុតមួយ
ក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយសារតែការប្រកួតប្រជែង
កាន់តែខ្លាំងឡើងៗរវាងប្រទេសមហាអំណាច ការកើនឡើង
នៃឯកតោភាគីនិយម និងការគាំពារនិយមជាដើម។ ជាក់-
ស្តែងជាងនេះ ពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មផ្អែក
លើច្បាប់ជាគោល ដែលជាមូលដ្ឋានគ្រឹះ នៃវិបុលភាព និង
សន្តិភាពសកល បាននិងកំពុងរងការវាយប្រហារផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា យើង
ទាំងអស់គ្នាជាតំណាងឱ្យម្ចាស់ឆ្នោត និងតំណាងឱ្យ៦០%
នៃប្រជាជនលើពិភពលោក មានកាតព្វកិច្ចរួមគ្នាពិចារណា
និងផ្តល់អនុសាសន៍ ដោយឈរលើគោលការណ៍សហ-

ប្រតិបត្តិការបើកចំហ គោរពគ្នាទៅវិញទៅមក ដើម្បីផល-
ប្រយោជន៍រួម នៃតំបន់អាស៊ី-អឺរ៉ុប និងសកលលោក។
សម្តេចមានជំនឿជាក់ថា អង្គប្រជុំនឹងធ្វើការផ្លាស់ប្តូរ
ទស្សនៈគ្នា ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃពហុភាគីនិយម
ដើម្បីផ្តល់សារស្ថាបនាទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
ASEM ដែលនឹងជួបប្រជុំនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែ
វិច្ឆិកាខាងមុខ និងដៃគូពាក់ព័ន្ធទាំងអស់អំពីកង្វល់រួមរបស់
យើង ឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និង
នាពេលអនាគត ព្រមទាំងបង្ហាញនូវបំណងប្រាថ្នា និងឆន្ទៈ
នយោបាយរបស់យើង ដើម្បីឈានទៅលុបបំបាត់នូវគ្រោះ
មហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងដើម្បីស្តារ
សេដ្ឋកិច្ចឱ្យងើបឡើងវិញឱ្យបានឆាប់រហ័សប្រកបដោយ
ភាពធន់ និងបរិយាប័ន្ន។ ក្នុងបរិការណ៍នេះ សម្តេចប្រធាន
ព្រឹទ្ធសភាបានចែករំលែកទស្សនៈមួយចំនួនដូចខាងក្រោម៖

១. ពាក់ព័ន្ធនឹងការដោះស្រាយការប្រឈមមុខដាក់គ្នា
និងភាពតានតឹង នៃការប្រកួតប្រជែង ខាងពាណិជ្ជកម្ម ភូមិ-
សាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ ខ្ញុំសូមលើក
ទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ លើកកម្ពស់ការសន្ទនាដោយ
សន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ គោរពអធិប-
តេយ្យភាព ឯករាជ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃ-

ក្នុងគ្នា ដើម្បីរកដំណោះស្រាយឈ្នះឈ្នះ ការឯកភាពជាតិ
និងការឯកភាពសកល (Global Unity)។

២. យើងទាំងអស់គ្នា ជាពិសេសប្រទេសដែលមានសេដ្ឋ-
កិច្ចរីកចម្រើន អង្គការសុខភាពពិភពលោក(WHO) យន្តការ
COVAX និងដៃគូពាក់ព័ន្ធទាំងអស់គួរបង្កើនកិច្ចខិតខំប្រឹង-
ប្រែងបន្ថែមទៀត ដើម្បីរកៀរគរផ្នែកហិរញ្ញវត្ថុ និងវ៉ាក់សាំង
ជួយគាំទ្រតាមលទ្ធភាព និងធនធានដែលមាន ជួយដល់
បណ្តាប្រទេសដែលពុំមានលទ្ធភាពទិញវ៉ាក់សាំង ឬពិបាក
ក្នុងការបញ្ជាទិញឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់
ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ដោយ
ហេតុថា យើងមិនអាចព្យាករណ៍បានពីការវាយលុករបស់
កូវីដ-១៩ ថានឹងត្រូវបញ្ចប់នៅពេលណា និងការប្រឈម
ខាងផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់នៅពេលខាងមុខ យើងត្រូវ
ត្រៀមបម្រុងទុកជាមុននូវយុទ្ធសាស្ត្រ គោលនយោបាយ
ដើម្បីប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នូវការរីករាលដាល
នៃជំងឺប្រភេទថ្មីៗផ្សេងទៀត និងធានាឱ្យបាននូវនិរន្តរភាព
សេដ្ឋកិច្ច។

៣. យើងត្រូវតែអនុវត្តឡើងវិញនូវគោលការណ៍ នៃ
សកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូបនីយកម្ម
ពាណិជ្ជកម្ម និងការវិនិយោគ ជាជាងការដកខ្លួនថយពី



សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១



ទិដ្ឋភាពក្នុងកិច្ចប្រជុំភាពជាដៃគូសភាពអាស៊ី-អឺរ៉ុបលើកទី១១

គោលការណ៍ទាំងនោះ យើងត្រូវចូលរួមលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មផ្នែកលើច្បាប់ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវខ្សែច្រវាក់ផ្គត់ផ្គង់ដែលគ្មានការរំខាន ដើម្បីធានាបាននូវការស្តារឡើងវិញក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន និងចីរភាព។ ជាងនេះទៅទៀត យើងត្រូវចាត់ទុកប្រជាជនគឺជាបេះដូងនៃផែនការស្តារឡើងវិញរបស់យើង។ ដូច្នេះហើយ យើងត្រូវផ្តល់ធនធានបន្ថែមទៀតទៅក្នុងការគាំពារសង្គម ដែលមិនប៉ះពាល់ដល់វិបុលភាពរបស់យើងនោះទេ តែផ្ទុយទៅវិញ វាគឺជាការវិនិយោគមួយទៅលើប្រជាជន និងអនាគតរបស់យើង ដោយវាបានជួយបង្កើតសេដ្ឋកិច្ចតំបន់កាន់តែខ្លាំងក្លា។ យើងក៏ត្រូវជួយរៀបចំឱ្យប្រជាជនរបស់យើងអាចសម្របខ្លួនទៅតាមប្រក្រតីភាពគន្លងថ្មីផងដែរ តាមរយៈការបណ្តុះបណ្តាលជំនាញថ្មី ការពង្រឹងជំនាញបន្ថែមទៀត ព្រមទាំងតាមរយៈការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ជូនមនុស្សចាស់ យុវវ័យ កុមារ និងជនបរទេស។ រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន ៨៧,៩៣% (ឬស្មើនឹង ១៤.០៦៨.៨២៨ នាក់) នៃ

ប្រជាជនសរុប ១៦លាននាក់។ ដោយស្មារតីសាមគ្គីភាព ទឹកចិត្តមនុស្សធម៌ រួមចំណែកដល់ការកសាងជោគវាសនារួមនៃមនុស្សជាតិ កម្ពុជាបានផ្តល់ជំនួយហិរញ្ញវត្ថុ បរិក្ខារសុខាភិបាល និងវ៉ាក់សាំងដល់ប្រទេសមួយចំនួននៅក្នុងតំបន់។

ក្នុងនាមសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរឱ្យកិច្ចប្រជុំភាពជាដៃគូសភាពអាស៊ី-អឺរ៉ុបលើកទី១១ ប្រព្រឹត្តទៅដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ និងសូមប្រសិទ្ធពរជ័យជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ និងជោគជ័យ គ្រប់ភារកិច្ច។

ក្នុងឱកាសបើកកិច្ចប្រជុំ ASEP11 នោះ ក៏មានការថ្លែងសុន្ទរកថាដោយលោកជំទាវ Heidi HAUTALA អនុប្រធានសភាអឺរ៉ុប។ សុន្ទរកថាគន្លឹះដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានASEM13 ព្រមទាំងសុន្ទរកថាបើកដោយសម្តេចអគ្គមហាពញាចក្រី **ហេង សំរិត** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាន ASEP11ផងដែរ។

(អត្ថបទ៖ ទេព មករា រូបភាព៖ ធន់ គឹមជី)

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូ
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានអញ្ជើញ
ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពងកឧត្តមកិត្តិនីតិ-
កោសលបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១ នៃរដ្ឋសភា
នៅគេហដ្ឋាននៃសព ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារ-
អំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងពិធីបញ្ចុះសពសពកឧត្តមកិត្តិនីតិកោសល
បណ្ឌិត **ទួន ឡៀង** អនុប្រធានទី១ នៃរដ្ឋសភា នៅភូមិ
ត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។



✽ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងសមាជិក
សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ
ដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម
សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី
បុណ្យខួបអនុស្សាវរីយលើកទី៦៨ នៃទិវាបុណ្យឯករាជ្យ-
ជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ
២០២១ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាកាសយាន-
ដ្ឋានអន្តរជាតិភ្នំពេញ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ
ទទួលព្រះរាជដំណើរ នៃការយាងត្រឡប់មកកាន់មាតុភូមិ
វិញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម
សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្រោយពីព្រះអង្គបានបញ្ចប់ព្រះរាជបេសកកម្មយាងទៅ
ប្រទេសបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១
ក្នុងឱកាសខួបលើកទី៧៥ នៃអង្គការយូណេស្កូ ពីថ្ងៃទី១០
ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។



✽ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាស
ប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើកទី៦៨ នៃទិវាបុណ្យ
ឯករាជ្យជាតិ នវិច្ឆិកា និងទិវាកំណើត នៃកងយោធពល-
ខេមរភូមិន្ទ ឆ្នាំ២០២១ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរា-
ជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត
ទេព ឈន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដាក់
កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធបុព្វការីជន នៅវិមានឯករាជ្យ
រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសទិវា
បុណ្យខួបអនុស្សាវរីយលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ
នវិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ
២០២១ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ឈន** អនុ-
ប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញថ្វាយកម្រងផ្កា និង
គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅព្រះមណ្ឌប
តម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។



ជំនួបផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគណៈកម្មការទី១
ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា



ឯកឧត្តម យ៉ង់ សែម និងឯកឧត្តម សរ ចំរុង ក្នុងជំនួបផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយគ្នា

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការ និងឯកឧត្តម **សរ ចំរុង** ប្រធានគណៈកម្មការទី១រដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងជំនួបផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគណៈកម្មការទី១ព្រឹទ្ធសភាជាមួយនឹងគណៈកម្មការទី១រដ្ឋសភា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការទី១រដ្ឋសភា ឯកឧត្តមលោកជំទាវ តំណាងគណៈកម្មការនានារបស់ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា និងតាមប្រព័ន្ធនិម្មិត (Zoom) ដែលមានអ្នកចូលរួមចំនួន៣៣រូប។

ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា

សភា បានបញ្ជាក់ថា ជំនួបផ្លាស់ប្តូរបទពិសោធន៍ការងារនេះ ផ្តោតសំខាន់លើការងាររួមមួយចំនួន ដូចជា៖ ១-កិច្ចការលើកកម្ពស់សិទ្ធិមនុស្ស។ ២-ការស៊ើបអង្កេតពីអ្នកបណ្តឹងដដែលៗ។ ៣-ការចុះទៅមូលដ្ឋានតាមដានការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ក្រម និងនីតិវិធី និងនីតិវិធីព្រហ្មទណ្ឌ ក្រម និងនីតិវិធីរដ្ឋប្បវេណី និងច្បាប់នានាតាមការលើកឡើងពីសំណាក់អ្នកបោះឆ្នោតជូនសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកបោះឆ្នោត រដ្ឋសភា គឺប្រជាពលរដ្ឋនៅក្នុងមណ្ឌលរបស់ខ្លួន។ ៤-ការរៀបចំពិធីផ្សេងៗមានដូចជា៖ ទិវាសិទ្ធិមនុស្ស សិទ្ធិនារី សិទ្ធិកុមារ សិទ្ធិជនពិការ និងសិទ្ធិផ្សេងៗទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម **សរ ចំរុង** ប្រធានគណៈកម្មការទី១រដ្ឋសភា បានថ្លែងអំណរគុណ និងសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលគណៈកម្មការទាំងពីរបានជួបពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍



ទិដ្ឋភាពក្នុងជំនួបផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា



ទិដ្ឋភាពក្នុងជំនួបផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា

ទៅវិញទៅមក ធ្វើយ៉ាងណាពង្រឹងស្ថាប័ននីតិប្បញ្ញត្តិ ក្នុងកិច្ចការងារចូលរួមអនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ការគោរពសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស ការការពារ និងការធានាការគោរពសិទ្ធិមនុស្សឱ្យបានល្អប្រសើរ ដើម្បីឱ្យស្របទៅតាមការចង់បានរបស់ប្រជាជន និងការវិវឌ្ឍជាក់ស្តែងរបស់ប្រទេសជាតិ។

ពិធីជំនួបខាងលើ ប្រព្រឹត្តទៅក្នុងរយៈពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញពីឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទី១ព្រឹទ្ធសភា។ បទបង្ហាញរបស់ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិទ្ធិ និងករណីយកិច្ច។ បទបង្ហាញរបស់ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីការងារពាក្យបណ្តឹង និងទស្សនាវដ្តីដេអូស្តីពី យន្តការទទួលពាក្យបណ្តឹងរបស់ព្រឹទ្ធសភា។

បទបង្ហាញរបស់លោក **កេត ជិន្យែន** ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភាស្តីពី សកម្មភាពនានា និងទស្សនាវដ្តីរបស់គណៈកម្មការទី១ព្រឹទ្ធសភា និងទស្សនាវដ្តីដេអូស្តីពី ពិធីចុះហត្ថលេខា នៃការយោគយល់គ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ព្រមទាំងកិច្ចពិភាក្សាស្តីពី កិច្ចប្រតិបត្តិការគ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយនឹងគណៈកម្មការទី១រដ្ឋសភា និងមតិចូលរួមពីសមាជិក សមា-

ជិកាព្រឹទ្ធសភា រដ្ឋសភាផងដែរ។

បន្ទាប់ពីការពិភាក្សាគ្នា ការឡើងមានមតិយោបល់ និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ពីសមាជិក សមាជិកា នៃអង្គពិធីរួចមក ឯកឧត្តម **យ៉ង់ សែម** បានវាយតម្លៃខ្ពស់ចំពោះជំនួបនាពេលនោះ ដោយគណៈកម្មការទាំងពីរបានឯកភាពនូវចំណុចសំខាន់ៗចំនួន៦គឺ៖ ១-ការរៀបចំទិវាសិទ្ធិមនុស្ស ទិវាសិទ្ធិកុមារ ទិវាសិទ្ធិនារី ទិវាមនុស្សចាស់ និងទិវាជនពិការ។ ២-ការចុះមូលដ្ឋានរួមគ្នាក្នុងពេលវេលាតែមួយ (បើអាច)។ ៣-កិច្ចការពាក្យបណ្តឹងលើអ្នកបណ្តឹងដដែលៗ។ ៤-ការរៀបចំឱ្យមានតេឡេក្រាមជាមួយគ្នា ដើម្បីចែករំលែកក៏ដូចជាផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក។ ៥-ការរួមគ្នា និងធ្វើការទំនាក់ទំនងជាមួយនឹងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំកម្ពុជា អ្នកវាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ៦-ការដកស្រង់បទពិសោធន៍ទស្សនកិច្ចនៅក្រៅប្រទេសជាមួយគ្នា។

(អត្ថបទ និងរូបភាព៖ នុត សច្ចៈ)



គណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា ចតុប្បទស្សនាវដ្តី

**គណៈកម្មការទី៧ព្រឹទ្ធសភាលេខ១យល់អំពីប្រវត្តិសាស្ត្រសង្ខេប នៃកម្ពុជា
សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហកម្ម ៤.០**



ឯកឧត្តម ម៉ុម ជឹមហ៊ុយ (កណ្តាល) មានមតិក្នុងពិធីឈ្វេងយល់អំពី ប្រវត្តិសាស្ត្រសង្ខេប នៃកម្ពុជា សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហកម្ម ៤.០

ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវបញ្ហាពាក់ព័ន្ធនឹងសីល-
ធម៌សង្គម ការរក្សាអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ការអប់រំ
ប្រវត្តិសាស្ត្រជាតិ និងការអប់រំផ្នែកវិទ្យាសាស្ត្របច្ចេកទេស
ដែលជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ នាព្រឹក
ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការអប់រំ យុវជន
កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេស-
ចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយ
ឯកឧត្តម **ម៉ុម ជឹមហ៊ុយ** ប្រធានគណៈកម្មការ រួមទាំង
សមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីជំនាញពាក់ព័ន្ធ បាន
អញ្ជើញឈ្វេងយល់អំពី ប្រវត្តិសាស្ត្រសង្ខេប នៃកម្ពុជា
សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅសាលា
សិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ុម ជឹមហ៊ុយ** ប្រធាន
គណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍
និងជម្រាបជូនអង្គពិធីអំពីមូលហេតុមួយចំនួន ដែលនាំ
ឱ្យមានការរៀបចំពិធីធ្វើបទបង្ហាញ ដែលជាបញ្ហាដ៏មាន
សារសំខាន់ ជាសមាសភាគពីរ ក្នុងចំណោមសមាសភាគ
ប្រាំនៃការអប់រំ។ ប្រធានបទទាំងបីខាងលើនេះ ជាការដ្ឋាន
ធំណាស់ ដែលទាំងរដ្ឋ ទាំងឯកជន កំពុងពុះពារ ពង្រឹង
សីលធម៌សង្គម ថែរក្សាការពារអត្តសញ្ញាណជាតិ វប្ប-
ធម៌ជាតិ ព្រលឹងជាតិ ក្នុងដំណាក់កាល នៃសកលភាវូប-
នីយកម្ម។

ពិធីធ្វើបទបង្ហាញនោះប្រព្រឹត្តទៅរយៈពេលមួយព្រឹក
ដោយមានមតិស្វាគមន៍ពីឯកឧត្តមបណ្ឌិត **ម៉ី កល្យាណ**



វាគ្មិនក្នុងពិធីឈ្វេងយល់អំពី ប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជា សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហកម្ម ៤.០



ទិដ្ឋភាពរួមក្នុងពិធីឈ្វេងយល់អំពី ប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជា សីលធម៌សង្គម និងបដិវត្តន៍ឧស្សាហកម្ម ៤.០

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការ ធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជា ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ **ស៊ិន សំណាង** ទីប្រឹក្សារាជ- រដ្ឋាភិបាលកម្ពុជា។ បទបង្ហាញអំពីសីលធម៌សង្គម ដោយ មហាឧបាសក **អៀង សុផារ៉ា** អគ្គនាយកក្រុមហ៊ុនផ្កា- ឈូក និងជាទីប្រឹក្សានៃគណៈសង្ឃនាយក។ បទបង្ហាញ អំពីបដិវត្តន៍ឧស្សាហកម្ម៤.០ ដោយលោកបណ្ឌិត **ទួន ជាតកក្កី** ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។

បន្ទាប់ពីបានស្តាប់បទបង្ហាញដ៏មានសារៈសំខាន់ទាំង អស់នោះរួចមក ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** បានថ្លែង អំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំង លើកទឹកចិត្តឱ្យរួមគ្នាបន្តទៀត ដើម្បីធ្វើឱ្យបានសម្រេច

នូវបញ្ហាទាំងបីខាងលើ គឺទី១-សំណូមពរឱ្យបន្តជួប បន្តគិត ថាតើយើងត្រូវធ្វើអ្វីទៀត ដើម្បីឱ្យសង្គមខ្មែរមានការរឹងមាំ ផ្នែកសីលធម៌សង្គម អត្តសញ្ញាណជាតិ និងវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីធានាភាពរីកចម្រើន និងរុងរឿងស្ថិតស្ថេរ នៃប្រទេសជាតិយើង។ ទី២-យើងទាំងអស់គ្នាបន្តគិតដើម្បី ធ្វើយ៉ាងណាឱ្យជីវិតយើងម្នាក់ៗកាន់តែមានប្រយោជន៍ សម្រាប់សង្គមជាតិយើង ជាពិសេសសម្រាប់មនុស្សជំនាន់ ក្រោយ។ ទី៣-កិច្ចការនេះទាមទារពេលវេលា ទាមទារ ការស្រាវជ្រាវ ពិនិត្យមើលអ្វីដែលមានហើយ អ្វីដែលត្រូវ ស្រង់យក និងបំពេញបន្ថែមពាក់ព័ន្ធនឹងប្រធានបទទាំងបី ខាងលើ។ ឯកឧត្តមមានសង្ឃឹមថា យើងនឹងទទួលបាន អភិវឌ្ឍពិតប្រាកដ បោះជំហានទៅមុខយ៉ាងស្វាហាប់ នៃ សង្គមជាតិយើង។

(អត្ថបទ និងរូបភាព៖ វង់ សុជាតិ)



សមាជិកព្រឹទ្ធសភា ចតុប្បអនុស្សាវរីយជាមួយភ្នាក់

គណៈកម្មការទី៧ព្រឹទ្ធសភាប្រជុំពិភាក្សាការងារជាមួយក្រសួងទេសចរណ៍



ឯកឧត្តម ម៉ុង ជឹមហ៊ុយ (កណ្តាល) ប្រជុំពិភាក្សាការងារជាមួយក្រសួងទេសចរណ៍

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង ទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) និងគណៈ- កម្មការនានារបស់ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានជួប ប្រជុំពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងទេស- ចរណ៍ ដឹកនាំដោយឯកឧត្តម **ទិត សន្តា** រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងទេសចរណ៍ នៅសាលសិក្ខាសាលា ខាងត្បូង វិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះឯកឧត្តម **ម៉ុង ជឹមហ៊ុយ** បាន សម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះការ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងដើម្បីឈ្វេង- យល់អំពីការវិវឌ្ឍ បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខរបស់ ក្រសួង ពិសេសគោលនយោបាយ សកម្មភាពអាទិភាព ក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ ការស្តារវិស័យទេសចរណ៍

ឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងវិធានការ ចាំបាច់នានារបស់ក្រសួងទេសចរណ៍។

មានប្រសាសន៍ជម្រាបជូនអង្គប្រជុំនាពេលនោះ ឯកឧត្តម **ទិត សន្តា** រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ បានធ្វើសេចក្តីរាយការណ៍អំពី ដំណើរការការងារដែល ក្រសួងទេសចរណ៍បានខិតខំបំពេញនាពេលកន្លងទៅ ជា ពិសេសវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគោលនយោបាយ នានាក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង។ ជាក់ស្តែង ចាប់ពីខែកក្កដា ឆ្នាំ២០២១ វិធានការរឹតត្បិតមានសភាព ធូរស្រាល កំណើនទេសចរណ៍ឡើងវិញគួរឱ្យកត់សម្គាល់ នៃការធ្វើដំណើរកម្សាន្តយ៉ាងច្រើនកុះករនៅរៀងរាល់សប្តាហ៍ និងថ្ងៃសម្រាកនាឱកាសពិធីបុណ្យជាតិនានា ជាក់ស្តែងក្នុង ឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បូកនឹងថ្ងៃអាទិត្យ មាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១.១៥លាននាក់ បានធ្វើដំណើរ



ឯកឧត្តម ទិត សន្តា (កណ្តាល) រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍



ទិដ្ឋភាពរួមនៃកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួងទេសចរណ៍

កម្សាន្តទូទាំងប្រទេស។ ក្នុងក្របខ័ណ្ឌ នៃការកសាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ ក្រសួងបានរៀបចំឯកសារគោលសំខាន់ៗ រួមមាន៖

- ១-ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩
- ២-ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥
- ៣-ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥
- ៤-និងកំពុងរៀបចំបញ្ចប់ ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប ឆ្នាំ២០២២-២០៣៥។

ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានខិតខំបំពេញការងារក្នុងកាលៈទេសៈដ៏លំបាក ដើម្បីស្រាចស្រង់វិស័យទេសចរណ៍ឡើងវិញនៅពេល

ដែលជំងឺកូវីដ-១៩ មានការថយចុះ។ វិស័យទេសចរណ៍ ជាវិស័យមួយដែលបានបង្កើតការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន រួមចំណែកកាត់បន្ថយភាពក្រីក្រ និងជាប្រភពចំណូលជាតិយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍជាតិ។ បន្តខិតខំការពារសម្បត្តិវប្បធម៌ជាតិ ទាំងរូបី អរូបី និងធនធានធម្មជាតិ ដែលបម្រើឱ្យគោលដៅទេសចរណ៍ ខិតខំស្វែងរក និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ។ ព្រមជាមួយគ្នានោះ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍បន្តជួយជំរុញវិស័យទេសចរណ៍នៅខេត្តកំពត និងខេត្តកែប ដែលជាខេត្តមានសក្តានុពលខ្លាំង ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមានកាន់តែច្រើនឡើង គឺក្រសួងត្រូវចុះទៅសិក្សាដោយផ្ទាល់លើផែនការមេដែលមានស្រាប់ សំដៅជួយជំរុញ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។

(អត្ថបទ៖នុត សច្ចៈ រូបភាព៖ គឹម សិទ្ធិ)



សមាជិក សមាជិកាព្រឹទ្ធសភា ចតុប្បអនុស្សាវរីយជាមួយតំណាងក្រសួងទេសចរណ៍

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយ
អាជ្ញាធរស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ សំណេះសំណាលជាមួយអាជ្ញាធរស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមមានឯកឧត្តម ខែវិច្ឆិកា ឆ្នាំ២០២១។

សុខ ឥសាន អនុប្រធានក្រុម និងជាប្រធានគណៈកម្មការ
ទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឈួន ឡេង** លេខាធិការក្រុម
និងជាអនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា តំណាងឱ្យ
លោកជំទាវ **ហាន សំរោល** ប្រធានក្រុម និងជាប្រធាន
គណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ-
សំណាលសមាជិក សមាជិកាក្រុមប្រឹក្សាឃុំស្រុក ស្ទៀន
ឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្រុក នៅស្រុក
ព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី៣

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរទាំងពីរ
ស្រុករួចមក ឯកឧត្តម **សុខ ឥសាន** អនុប្រធានក្រុមសមា-
ជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានជម្រាបជូនអំពីគោល-
បំណង នៃការជួបសំណេះសំណាលនាពេលនោះ គឺដើម្បី
ក្តាប់នូវស្ថានភាពជាក់ស្តែង ពិនិត្យតាមដានយន្តការ នៃ
ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្នាក់
ក្រោមជាតិ និងឈ្វេងយល់អំពីបញ្ហាប្រឈមនានារបស់
ឃុំ ស្រុក ខេត្តនីមួយៗ ដែលបាននិងកំពុងជួបប្រទះ និង
សំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ។



ឯកឧត្តម សុខ ឥសាន មានមតិសំណេះសំណាលជាមួយ
អាជ្ញាធរស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក

ឯកឧត្តម **សុខ ឥសាន** បានកោតសរសើរចំពោះអាជ្ញា-
ធរឃុំ ស្រុក ស្ទៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
ស្រុកទាំងពីរដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់
ខ្លួនបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំង
បានចូលរួមដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរ
នានារបស់បងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
បានយ៉ាងល្អ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សា
ឃុំទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត



ទិដ្ឋភាពនៃពិធីសំណេះសំណាល

ក្នុងការបម្រើសេវាសាធារណៈជនប្រជាពលរដ្ឋឱ្យកាន់តែ
ល្អប្រសើរថែមទៀត ព្រមទាំងជំរុញ និងអនុវត្តគោល-
នយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់
ក្នុងការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម **សុខ ឥសាន** បានលើកទឹកចិត្តដល់អាជ្ញាធរ
មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់
ជាមួយនឹងប្រជាពលរដ្ឋដែលខ្លួនគ្រប់គ្រង ហើយជំរុញ
ពួកគាត់ឱ្យបានទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យមើល
ឈ្មោះក្នុងបញ្ជីបោះឆ្នោត ព្រមទាំងជំរុញអ្នកដែលមិនទាន់
បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុឱ្យទៅចុះឈ្មោះ

បោះឆ្នោត ដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់
សម្រាប់ទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ
សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដើម្បីជ្រើសរើសថ្នាក់
ដឹកនាំដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន
ខ្លាំងលើគ្រប់វិស័យបន្ថែមទៀត ព្រមទាំងថែរក្សាការពារ
សុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ឱ្យបាន
គង់វង្សយូរអង្វែងតទៅ។

(អត្ថបទ និងរូបភាព៖ អ៊ុក ប៉ូលីន)



ទិដ្ឋភាពនៃពិធីសំណេះសំណាល

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអម-
គណៈកម្មការទី១ព្រឹទ្ធសភា លើដំណើរការរៀបចំធ្វើបទ-
បង្ហាញ ស្តីពីមុខងារ តួនាទី ភារកិច្ច សមត្ថកិច្ចរបស់គណៈ-
កម្មការទី១ព្រឹទ្ធសភា ដើម្បីជូនគណៈកម្មការទី១រដ្ឋសភា
នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី២៦ ខែ
តុលា ឆ្នាំ២០២១។



-ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមធ្វើបទបង្ហាញជូនគណៈ-
កម្មការទី១រដ្ឋសភា នៅសាលប្រជុំពិសេស៣ព្រឹទ្ធសភា
នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។



-ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងឯកឧត្តម
អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ស្តីពីការត្រៀមទៅ
ចូលរួមមហាសន្និបាត IPU នៅប្រទេសអេស្ប៉ាញ នៅ
សាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី៤ និងទី៧
ខែវិច្ឆិកា ឆ្នាំ២០២១។




-ជួបប្រជុំជាមួយនឹងតំណាងក្រសួងយុត្តិធម៌ ដើម្បីឈ្វេង-
យល់ និងប្រមូលព័ត៌មាន ដើម្បីត្រៀមទៅចូលរួមមហាសន្និ-
បាតអន្តរសភា (IPU) លើកទី១៤៣ នៅប្រទេសអេស្ប៉ាញ
នាសាលប្រជុំពិសេស វិមានព្រឹទ្ធសភា នាថ្ងៃទី១២ ខែវិច្ឆិកា
ឆ្នាំ២០២១។

✽ឯកឧត្តម **ជ័យ ខេន** ប្រធានគណៈកម្មការទី២
ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអម-
គណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីណែនាំអំពីការធ្វើរបាយ-
ការណ៍ នៃសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និង
ឯកជន នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាថ្ងៃទី
២៦ ខែតុលា ឆ្នាំ២០២១។

-ដឹកនាំគណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំជាមួយនឹង
តំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិត



សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា តាមប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។



-ជួបប្រជុំការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យប្រុងកូហ្សី នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ដើម្បីត្រៀមលក្ខណសម្បត្តិចូលរួមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រុមសីលធម៌សមាជិកសភាប្រើប្រាស់ភាសាបារាំង នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

✧លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា៖



-បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសកម្មភាពការងារសហប្រតិបត្តិការអន្តរជាតិព្រឹទ្ធសភាពាក់ព័ន្ធនឹងសហភាពអន្តរ-

សភា (IPU) ជាមួយនឹងឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។



-និងជាប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សាលើ៖

១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

៣-សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។

-បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ ព្រឹទ្ធសភា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពិនិត្យលើ៖

១-របាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំខែតុលា។

២-ផែនការប្រតិបត្តិរបស់គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មានសម្រាប់ឆ្នាំ២០២២។



៣-សេចក្តីព្រាងច្បាប់ចំនួន៣៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទី២-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទី៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមពិធីសារអាស៊ានស្តីពី ពង្រឹងយន្តការដោះស្រាយវិវាទ។

៤-បញ្ហាផ្សេងៗ។



-ដឹកនាំគណៈកម្មការទី៥ព្រឹទ្ធសភា ទទួលជួបតំណាងក្រុមហ៊ុនដីហ្វូគូបល់ (G.go Globa) នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

✽លោកជំទាវ **ហាន សំរោង** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ទទួលជួបលោកស្រី **ចាន់ នារី** នាយិកាក្រុមហ៊ុន គីណូ ឃើរ ខនស៊ុមមី (ខេមបូឌៀ) នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សាលើ៖

១-ប្រកាសសេចក្តីសម្រេចទទួលស្គាល់លោកជំទាវ **ទេព្វ សំអូន** ជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាសម្រាប់នីតិកាលទី៤។

២-បូកសរុបរបាយការណ៍សកម្មភាព និងរបាយការណ៍ថវិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំឆ្នាំ២០២១។

៣-ផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាសម្រាប់ឆ្នាំ២០២២។

៤-ការត្រៀមរៀបចំពិធីសំណេះសំណាលយុវតីសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ។

៥-បញ្ហាផ្សេងៗ។

✽នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) បានអញ្ជើញដឹកនាំ



កិច្ចប្រជុំផ្ទៃក្នុងក្រុម នៅសាលប្រជុំគណៈកម្មការទី១០ ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖

១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជ- រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទង ទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋ- កម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

៣-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន។

៤-បញ្ហាផ្សេងៗ។



ទី៤ និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៤ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ៖

១-ទិសដៅការងារចន្លោះសម័យប្រជុំព្រឹទ្ធសភា។

២-ពិភាក្សាលើផែនការប្រតិបត្តិឆ្នាំ២០២២។

៣-បញ្ហាផ្សេងៗ។

✽ឯកឧត្តម **អាយ ខន** ប្រធានស្តីទីគណៈកម្មការ ទី៦ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ នាថ្ងៃទី២៦ ខែ តុលា ២០២១ ដើម្បីពិនិត្យពិភាក្សាលើការចាត់តាំងឱ្យ មានសមាជិកគណៈកម្មការពីររូបសហការជាមួយនឹង លេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីធ្វើសេចក្តីព្រាង របាយការណ៍ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃ ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ និងរបាយការណ៍ពិនិត្យសិក្សាលើសេចក្តី



✽នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ សម្រេចលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផល ការងាររបស់គណៈកម្មការប្រចាំខែវិច្ឆិកា និងលើកទិសដៅ ការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

✽នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុល លីម** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ

ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង
អង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅ
ក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈ
កាលនៃកម្ពុជាប្រជាធិបតេយ្យស្តីពី ការរៀបចំក្នុងពេលអន្តរ-
កាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ នាថ្ងៃទី២៧ ខែ
តុលា ២០២១ ដើម្បីពិនិត្យពិភាក្សាសម្រេចលើសេចក្តីព្រាង
របាយការណ៍ជាជំហានដំបូងរបស់សមាជិកគណៈកម្មការ
ទី៦ព្រឹទ្ធសភា និងលេខាធិការដ្ឋានអមគណៈកម្មការទី៦
ព្រឹទ្ធសភា ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី
មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី
នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង
មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ
ជាប្រក្រតី នៃស្ថាប័នជាតិ និងរបាយការណ៍ពិនិត្យសិក្សា
លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច-
ព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល
កម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់
សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង
ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យស្តីពី ការរៀបចំក្នុង

ពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ
វិសាមញ្ញ។



-ដឹកនាំគណៈកម្មការទី៦ព្រឹទ្ធសភា ប្រជុំទូលាយជាមួយ
នឹងតំណាងរាជរដ្ឋាភិបាល នៅសាលសិក្ខាសាលាខាងត្បូង
វិមានព្រឹទ្ធសភា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមរយៈ
ប្រព័ន្ធនិម្មិត (Zoom) ដើម្បីពិនិត្យសិក្សាលើ៖

- ១.សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា
១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា
១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរា-
ជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់
ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី
នៃស្ថាប័នជាតិ។
- ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជ-
រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទង
ទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋ-
កម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជា-
ធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និង
ការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

ការទទួលពាក្យបណ្តឹង

✽នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៨ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័ន
ពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៧ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៧ករណី និងកំពុងពិនិត្យសិក្សាចំនួន៤
ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៧ករណី និងទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពីស្ថាប័ន
ពាក់ព័ន្ធចំនួន១ករណី ព្រមទាំងទទួលឯកសារជូនជ្រាបពីក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនគណៈកម្មការនានារបស់
ព្រឹទ្ធសភាចំនួន២ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨

✽ឯកឧត្តម **ជា សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាលការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់បឹងធំ សៀន នាយការិយាល័យចុះឈ្មោះបោះឆ្នោតអ្នកអង្កេតការណ៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពី៖
១-ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និង២-ការពិនិត្យការបើកដំណើរការឱ្យសិស្សវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាចូលរៀនឡើងវិញ (ថ្នាក់ទី៧ ដល់ថ្នាក់ទី១២បានចូលរៀនវិញតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងបើកសាកល្បងសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ នាថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុននេះ ដោយរក្សាចំនួនសិស្សក្នុងមួយថ្នាក់១៥នាក់) នៅសាលាសង្កាត់បឹងធំ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។



-ជាគណៈអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តប្រចាំខណ្ឌទាំង១៤ ចំនួន២៨នាក់ ក្រោមអធិបតីភាពឯកឧត្តម **ប៉ា សុខាភិរាជ** ប្រធានក្រុម

ប្រឹក្សារាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងដឹកនាំក្រុមការងារ ចុះពិនិត្យការងាររៀបចំដាក់ប្រព័ន្ធលូ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកអាហារកញ្ចប់ជូនប្រជាពលរដ្ឋដែលបាននាំកូនៗមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចុះបង្ហាត់បង្រៀនកម្មករអំពីរបៀបថែទាំដំណាំផ្សេងៗ នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី ប្រាសាទព្រះវិហារជាតិមិត្តរូប និងបារាយណ៍ទឹក នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ព្រមទាំងចុះដឹកនាំក្រុមការងារបច្ចេកទេសសំណង់ និងក្រុមគ្រឿងចក្រដាក់លូប្រវែង៥៧០ម៉ែត្រ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់អភិវឌ្ឍន៍

កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ អញ្ជើញមកទស្សនាសួនសត្វ ព្រមទាំងចុះមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី ប្រាសាទព្រះវិហារជានិមិត្តរូប និងបារាយណ៍ទឹក នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលទំនប់ទឹកដែលអាចស្ទាក់ទឹកទុកបានប្រមាណជាង ៣៥០.០០០ម៉ែត្រគូប សម្រាប់បំពេញតម្រូវការដល់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំង នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើល និងបង្ហាត់បង្រៀនកម្មករអំពីរបៀបថែទាំចម្ការក្រូចថ្លុង នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចូលរួមធ្វើពិធីបញ្ជូនអារក្សបញ្ចូលរូប នៅអាស្រមជំទាវខៀវ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាមួយនឹងប្រជាពលរដ្ឋ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលការងាររៀបចំទីតាំងដីសម្រាប់ដាំដំណាំកសិកម្ម កសិឧស្សាហកម្ម និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី ប្រាសាទព្រះវិហារជានិមិត្តរូប និងបារាយណ៍ទឹកនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

✽នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង**



ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាខណ្ឌកំបូល ដើម្បីឈ្វេងយល់អំពីសភាពការណ៍ទូទៅនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ការបើកឱ្យដំណើរការសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញតាមរយៈទេសចរណ៍វ៉ាក់សាំង និងការបើកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិតសិក្សាទាំងអស់លើកលែងថ្នាក់មត្តេយ្យ នៅសាលប្រជុំសាលាខណ្ឌកំបូល រាជធានីភ្នំពេញ។

✽ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាលសួរសុខទុក្ខក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកស្លែង អាជ្ញាធរឃុំ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន៤៧៦នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ឃុំព្រែកស្លែង ភូមិទាំង៤ក្នុងឃុំព្រែកស្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋចំនួន២៨៨នាក់ ព្រមទាំងឧបត្ថម្ភថវិកាជូនអង្គពិធី ឧបត្ថម្ភថវិកាសម្រាប់ទិញវិទ្យុទាក់ទងជូនប្រជាការពារភូមិ ឃុំ នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរឃុំត្រពាំងវែង និងប្រជាពលរដ្ឋក្រីក្រសរុបចំនួន៨៥នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនប្រជាពលរដ្ឋចំនួន៨៥នាក់ ឧបត្ថម្ភថវិកាសម្រាប់ជួសជុលស្នាក់ការភូមិ នៅឃុំត្រពាំងវែង ស្រុក



កណ្តាលស្ទឹង ខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។



-ជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ថាប័នបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំគោកត្រប់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។



✽នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំចំនួន១៥ ឃុំ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ជាពិសេសការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស-

រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិសដៅសំខាន់ៗ សម្រាប់អនុវត្តបន្តទៅខាងមុខ នៅស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបស្សីស្រុក នៃស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីពិនិត្យការងារអនុវត្តកន្លងទៅ ជាពិសេសការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ និងលើកទិសដៅការងារបន្ត នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខេត្តព្រៃវែង និងទិសដៅការងារបន្ត តាមប្រព័ន្ធនិម្មិត (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

✽នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធនិម្មិត (Zoom) នៅខេត្តបាត់ដំបង។

✽នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ នៅទូទាំងខេត្តកោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីរៀបចំមណ្ឌលសុខភាព ជា

កន្លែងចាក់វ៉ាក់សាំង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។



-ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **ហេ ភាន់** ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព នៅគេហដ្ឋានផ្ទះលេខ២៩ ផ្លូវលេខ១០ បុរីអង្គរភ្នំពេញ សង្កាត់យូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។



-ចូលរួមប្រជុំ ដើម្បីស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាព ការងារខែវិច្ឆិកា និងទិសដៅជាអាទិភាពខែធ្នូ ឆ្នាំ២០២១ របស់មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ តាមប្រព័ន្ធ និមិត្ត (Zoom) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខលោក **សេង សារ៉ាន់** ចៅសង្កាត់ និង លោកស្រី **កន ណារី** សមាជិកាក្រុមប្រឹក្សាសង្កាត់ទឹក- ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកំពុងសម្រាក ព្យាបាល និងថែទាំសុខភាពនៅផ្ទះ ដោយបានជួយឧបត្ថម្ភ

អង្គរមី និងថវិកាមួយចំនួន នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

✽នាថ្ងៃទី២៣ ទី៣១ ខែតុលា និងថ្ងៃទី១៣ ខែវិច្ឆិកា



ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន-ស៊ីផាន់** អនុប្រធានគណៈ- កម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារ និង ពិនិត្យផែនការសកម្មភាពបម្រើឱ្យការងារបោះឆ្នោតជ្រើស- រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំ ព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

✽នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន- ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បាន អញ្ជើញចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ ដែលកំពុងរស់នៅផ្ទះ៤០០ខ្នង ដែលរាជរដ្ឋាភិបាលបាន ផ្តល់ផ្ទះជូនមួយគ្រួសារមួយខ្នង និងបាននាំអំណោយជូន ពីគ្រួសារ រួមមាន៖ អង្ករ២០០គីឡូក្រាម មី២កេស ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកបរិសុទ្ធអ២កេស អំបិល៤គីឡូក្រាម ស្ករ-ស៤គីឡូក្រាម ម៉ាស់២០០ និងថវិកាមួយចំនួន នៅ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី ១០ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកបច្ច័យទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តម្រុំខាង- ជើង ដើម្បីចូលរួមក្នុងពិធីបុណ្យកបិនទាន នៅវត្តម្រុំខាង- ជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-នាំយកបច្ច័យទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តម្រុំខាង- ត្បូង ដើម្បីចូលរួមក្នុងពិធីបុណ្យកបិនទាន នៅវត្តម្រុំខាង- ត្បូង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក **គឹម សំរោង** អតីតមន្ត្រីមន្ទីរសាធារណការ(ចូលនិវត្តន៍) ខេត្ត កំពង់ស្ពឺ នៅសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នា

រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

✽ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំដំណើរការត្រួតពិនិត្យការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅសាលាឃុំព្រៃយូថ្កា ខេត្តតាកែវ។

✽ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងសមាជិកក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ ស្តីពីសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។



✽ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងមិធិ្ឋិអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា២០២១ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។



✽ នាព្រឹកថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម

នាយ វណ្ណារ លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្រោមអធិបតីភាពឯកឧត្តម **ជា សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។



✽ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **នាយ វណ្ណារ** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **ប្រឹង គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខិយសក្តិក្នុងពិធីសម្ពោធស្ថានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១.១៣១ម៉ែត្រ និងប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ប្រវែង១១៤.៦២គ.ម.ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

✽ ឯកឧត្តម **គឹម ជា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកបច្ច័យ និងសម្ភាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចូលបុណ្យសពលោក **កែវ ហាន** ប្រធានក្រុមប្រឹក្សាឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដែលបានទទួលមរណភាព នៅភូមិយូត ឃុំស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំសំឡីឃុំខ្សែត្រ និងឃុំញាវ ដើម្បីពិនិត្យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី១៤

ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារ ក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារស្រ្តីមេម៉ាយ គ្រួសាររស់នៅជាមួយនឹងមេរោគអេដស៍ចំនួន១៧០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីតមួយកញ្ចប់ ទឹកបរិសុទ្ធ ម៉ាស់មួយចំនួន និងថវិកាមួយចំនួន ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហ-បណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅស្រុក រមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ-កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចុះសួរសុខទុក្ខ និងសំណេះសំណាលក្រុមប្រឹក្សាឃុំ ប្រធានភូមិ ស្ថិតនៅសាលាឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់ពីការងារអភិវឌ្ឍ មូលដ្ឋាន ព្រមទាំងបន្តចុះពិនិត្យការងារសាងសង់សំណង់ អគារសម្រាប់បំពេញការងារប្រចាំថ្ងៃ និងឧបត្ថម្ភ ម៉ាស់ អាវកុល ប្រដាប់បាញ់អាវកុល សៀវភៅ និងថវិកាមួយ ចំនួន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។



-នាំយកប្រភេទកូនដើមឈើបេងអូស្តាលីចំនួន៦០០

ដើម ដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី ជូនដល់អង្គភាពអគ្គ-បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការប្រចាំទិសភូមិភាគទី៥ ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

✽លោកជំទាវ **ម៉ុង សណ្តាប់** លេខាធិការគណៈកម្ម-ការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ផ្ទះ ប្រជាពលរដ្ឋដែលមានវ័យចាស់ជរា ក្រីក្រជួបការលំបាក ក្នុងជីវភាពគ្រួសារ នៅក្នុងសង្កាត់បឹងកក់ទី២ចំនួន៣គ្រួសារ និងសង្កាត់បឹងសាឡាង ចំនួន២គ្រួសារ ស្ថិតក្នុងខណ្ឌទួល-គោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខលោកជំទាវ **យួន គឹមនី** សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅគេហដ្ឋានក្នុង សង្កាត់អូរក្របី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមគោរពវិញ្ញាណក្ខន្ធសពលលោកជំទាវ **ស៊ី គូន** ចៅសង្កាត់ផ្សារថ្មី១ និងជាអនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាព ជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃ



ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅ គេហដ្ឋាន នៃសព នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងចែកអំណោយជូនប្រជា- ពលរដ្ឋចំនួន១០គ្រួសារ នៅសង្កាត់ទាំង៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១។



✽នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ឡាន់ នន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បាន អញ្ជើញជួបសំណេះសំណាលអាជ្ញាធរស្រុកអូររាំងឌី ដើម្បី ឈ្វេងយល់អំពីការចុះឈ្មោះបោះឆ្នោត និងការឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនៃឃុំទាំង៧ ក្នុងស្រុក អូររាំងឌី និងផ្សព្វផ្សាយច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា ១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា-

ចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ នៅ សាលប្រជុំស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **វ៉ុន ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុម- ប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងស្រុកដងទង់ និង ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

✽នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ជើងព្រៃ ដើម្បីពិនិត្យ និងវាយតម្លៃបេក្ខភាពក្រុមប្រឹក្សាឃុំ ទាំង១០របស់ស្រុកជើងព្រៃសម្រាប់ឈរឈ្មោះបោះឆ្នោត នាពេលខាងមុខ។



✽នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **ម៉ឺន គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមអង្គកម្មវិធីរបស់សាលាខេត្តកំពង់- ចាម ដង្ហែទៅកាន់វត្តបឹងស្នាយ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម។

✽នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ- ភាគទី២ បានអញ្ជើញចុះឈ្វេងយល់ និងប្រមូលព័ត៌មាន បញ្ហាប្រឈមនានា ព្រមទាំងស្តាប់របាយការណ៍ឃុំ និង ភូមិទាំង១០នៃឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជុំវិញការចុះឈ្មោះ ពិនិត្យឈ្មោះ និងកែតម្រូវឈ្មោះបោះ- ឆ្នោត និងការរីករាលដាលនៃជំងឺកូវីដ-១៩។

✽ឯកឧត្តម **ប្រឹក្សា សមាជិកគណៈកម្ម-
ការទី៣ព្រឹទ្ធសភា**បានអញ្ជើញ៖

-ចូលរួមក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ
ដោយសារខ្យល់កន្ត្រាក់ខូចខាតលំនៅឋាន ចំនួន៨៧គ្រួសារ
ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម
មីចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីចំនួន១យួរ ត្រីខ
ចំនួន១០កំប៉ុង ឃីតចំនួន១កញ្ចប់ អាវយីតចំនួន៤អាវ និង
ថវិកាមួយចំនួន នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

-ចូលរួមជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការសាង-
សង់ផ្លូវបេតុងមួយខ្សែប្រវែង២.១៥៧ម៉ែត្រ ទទឹង៤,៥០
ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ នៅភូមិដីលើ ឃុំពាមកោះស្នា
ដែលជាអំណោយរបស់ឯកឧត្តម **ហ៊ុន ណេង** តំណាង
រាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅសាលាឃុំពាមកោះស្នា
ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ
២០២១។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះពិនិត្យទីតាំងកសាង
ផ្លូវបេតុង ប្រវែង២.១៥៨ម៉ែត្រ ដែលត្រៀមបើកការដ្ឋាន
នាពេលខាងមុខ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹង-
ត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។



-ជាគណៈអធិបតីភាពក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកដី
កសាងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង២.១៥៨ ម៉ែត្រ ដែលជា
អំណោយរបស់ឯកឧត្តម **ហ៊ុន ណេង** និងលោកជំទាវ នៅ
ភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមការងារ ព្រមទាំង
ពិនិត្យវឌ្ឍនភាព នៃការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែដែល
ជាអំណោយរបស់ឯកឧត្តម **ហ៊ុន ណេង** តំណាងរាស្ត្រ
មណ្ឌលខេត្តកំពង់ចាម នៅភូមិដីលើ ស្រុកកោះសុទិន
ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ

២០២១។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣
ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកកញ្ចប់
អាហារជូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារ និងផ្ទាំងសូឡា
ចំនួន២ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១០
គីឡូក្រាម មីចំនួន១០កញ្ចប់ ដែលជាអំណោយសប្បុរស-
ជនមកពីប្រទេសសិង្ហបុរី នៅភូមិស្រែ និងភូមិបឹងតាព្រាម
សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី២៦ ខែ
តុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបានចែក
អាហារកញ្ចប់ជូនប្រជាពលរដ្ឋចំនួន១០គ្រួសារ ដោយក្នុង
មួយគ្រួសារៗទទួលបានអង្ករចំនួន២០គីឡូក្រាម មី ស្ករ-ស
ប្រេងនា ទឹកត្រី ត្រីខកំប៉ុង ដែលជាអំណោយសប្បុរសជន
មកពីប្រទេសម៉ាឡេស៊ី នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល
ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ
២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកកញ្ចប់
អាហារជូនប្រជាពលរដ្ឋចំនួន២១០គ្រួសារ ដោយក្នុងមួយ
គ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម មី១០កញ្ចប់ ដែល
ជាអំណោយសប្បុរសជនមកពីប្រទេសសិង្ហបុរី នៅភូមិ
តាដីប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃ
ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកអាហារ
កញ្ចប់ជូនប្រជាពលរដ្ឋចំនួន២២៣គ្រួសារ ដោយក្នុងមួយ
គ្រួសារៗទទួលបានអង្ករចំនួន១០គីឡូក្រាម មី ស្ករ-ស
ប្រេងនា ទឹកម្ទេស ទឹកត្រី និងអំបិល ដែលជាអំណោយ
របស់សប្បុរសជននៃប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី
នៅភូមិព្រៃថ្មង ឃុំព្រៃថ្មង និងភូមិកំពង់កណ្តាល ឃុំជុំគ្រាល
ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត
ខេត្តកំពត នាសៀលនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
និងថ្នាក់ដឹកនាំវិហារ ព្រមទាំងនាំយកអំណោយឧបត្ថម្ភនូវ
ផ្ទាំងសូឡាចំនួន១៦ផ្ទាំង ដែលជាអំណោយរបស់សប្បុរស-
ជនមកពីប្រទេសសិង្ហបុរី នៅភូមិកំពង់ក្រុង ឃុំកំពង់ត្រែង
ស្រុកទឹកឈូ ខេត្តកំពត នាសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ

២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយក អាហារកញ្ចប់ចែកជូនកុមារកំព្រាចំនួន១០គ្រួសារ ដោយ ក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២០គីឡូក្រាម មី ស្ករ-ស អំបិល ទឹកត្រី ប្រេងឆា ប៊ីចេង និងទឹកក្រូច នៅភូមិ កំពង់ក្រុង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកសម្ភារ សិក្សាដល់អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ចំនួន ៤៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន កាតាបស្តាយចំនួន១ សៀវភៅ១០ក្បាល ប៊ិច១០ដើម បន្ទាត់១ ដែលជាអំណោយ របស់សប្បុរសជនប្រទេសសិង្ហបុរី នៅភូមិកំពង់ក្រុង ព្រម- ទាំងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅឃុំ កំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

✽ឯកឧត្តម **សត នារី** សមាជិកគណៈកម្មការ ទី៤ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាលសមាជិក សមាជិកា ក្រុមប្រឹក្សា សង្កាត់ និងប្រធានភូមិទាំង១០ ក្នុងសង្កាត់ទឹកវិល ក្រុង សៀមរាប ខេត្តសៀមរាប ដើម្បីពិនិត្យលើការងារចុះឈ្មោះ បោះឆ្នោត និងដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ ដែលសាងសង់លំនៅឋានពាក់ព័ន្ធនឹងអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាលសមាជិកក្រុមប្រឹក្សាឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីពិនិត្យបញ្ជីឈ្មោះយុវជន សម្រាប់ជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំគោកដូង នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាលប្រធានភូមិ សមាជិកក្រុមប្រឹក្សា និងប្រជាពលរដ្ឋភូមិ នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុង



សៀមរាប ខេត្តសៀមរាប នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។



-នាំយកទឹកបរិសុទ្ធចំនួន៥០០យួរ ជូនដល់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ព្រមទាំងបាន ឧបត្ថម្ភក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ត្រី១១យួរ សាវ១ និងថវិកាមួយចំនួន នៅភូមិ ត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ពិជ័យសេនា **ឡៅ ចាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។



✽ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ **ឃ្មុន ឃុនឌី** សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ដោយក្នុងម្នាក់ៗ ទទួលបាននូវសារៈសំខាន់ៗ ក្រមាៗ និងថវិកាមួយចំនួននៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

✽ ឯកឧត្តម **អ៊ុំ គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំសំឡូត ឃុំមានជ័យ ឃុំស៊ីង ឃុំតាតោក ឃុំតាសាញ ស្តីពីការលំបាក និងភាពងាយស្រួលក្នុងការអនុវត្តការងារនាពេលកន្លងទៅ និងការងារបន្ត ដូចជា៖ ការរៀបចំបញ្ជីបញ្ចូលឈ្មោះអ្នកដែលគ្រប់អាយុបោះឆ្នោត ជាពិសេសជំងឺកូវីដ-១៩ ព្រមទាំងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងការព្យាបាលនៅផ្ទះ ក៏ដូចជាការធ្វើចត្តាឡីស័កនៅផ្ទះ នៅស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាលតំណាងប្រជាជន និងក្រុមប្រឹក្សាឃុំ សំឡូត ឃុំមានជ័យ ឃុំស៊ីង ឃុំតាតោក ឃុំតាសាញ ឃុំមានជ័យ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

✽ ឯកឧត្តម **ស្រី មេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងឧបត្ថម្ភថវិកាដល់អ្នកជំងឺចំនួនបីនាក់ នៅស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

-ឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំស៊ីង ក្រុមគ្រូពេទ្យស្ម័គ្រ-ចិត្តចាក់វ៉ាក់សាំងជូសជំរុញ ជូនប្រជាជន១៨ឆ្នាំឡើងទៅនៅឃុំស៊ីង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ សង្កាត់ និងនាយកថវិកាឧបត្ថម្ភដល់រដ្ឋបាលឃុំស៊ីងសម្រាប់ការចំណាយក្នុង

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូសជំរុញជូនប្រជា-ពលរដ្ឋ និងកម្មករ និយោជិត នៅឃុំស៊ីង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

✽ ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញ៖



-ប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។



-ចូលរួមប្រជុំ ពិនិត្យវាយតម្លៃលក្ខណសម្បត្តិរបស់បេក្ខ-ជនក្រុមប្រឹក្សាឃុំ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល និងស្រុកសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២១។



-ចូលរួមប្រជុំពិនិត្យវាយតម្លៃបន្ថែមបេក្ខជនក្រុមប្រឹក្សាឃុំក្រសាំង ស្រុកចុងកាល់ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី **គន់ គឹម** នៅសាលប្រជុំសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។



-នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភាររួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ទឹកបរិសុទ្ធ និងម៉ាស់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ចំនួន១៦គ្រួសារ ព្រមទាំងជួបសំណេះសំណាលលោក លោកស្រី ជាក្រុមប្រឹក្សាឃុំលោកស្មៀនឃុំ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីឈ្វេងយល់អំពី ការដឹកនាំ និងការរីកចម្រើន នៅឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។



-ចូលរួមក្នុងពិធីបុណ្យអង្គកបិនទានសាមគ្គី ចំនួន៣វត្តគឺ៖ វត្តព្រះព្រហ្មរតន៍ នៅក្នុងសង្កាត់ស្វាយដង្កំ ក្រុងសៀមរាប វត្តកោះកែវពិជ័យព្រៃដង្ហើម ហៅវត្តព្រៃដង្ហើម នៅក្នុងឃុំកែវពិជ័យ ស្រុកពួក និងវត្តឥន្ទ្រង្សិរោធិញ្ញាណ ហៅវត្តនគរភាស នៅក្នុងឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមពិធីបុណ្យកបិនទានសាមគ្គី តាមព្រះពុទ្ធនុញ្ញាតនៅវត្តប្រាសាទឥន្ទ្រ ហៅវត្តគោកប៉ាទ្រី ស្ថិតនៅសង្កាត់ស្វាយដង្កំ ក្រុមសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៩ ខែ



វិច្ឆិកា ឆ្នាំ២០២១។

✽ឯកឧត្តម **អ៊ិន លាងឃ្មុំ** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោត ជំរុញប្រជាពលរដ្ឋ និងការរៀបចំបេក្ខភាពសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។



-ចូលរួមប្រជុំពិនិត្យវាយតម្លៃបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំង៥ ស្រុកជលគិរី ដើម្បីអនុវត្តតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមកិច្ចប្រជុំបូកសរុបក្រុមការងារចុះជួយមូលដ្ឋាន
ខេត្តកែប នៅខេត្តកែប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ
២០២១។



-ចូលរួមជាគណៈអធិបតីក្នុងមិទ្ធិញ្ញអបអរសាទរខួបអនុ-
ស្សាវរីយ៍លើកទី៦៨ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅឧទ្យាន
សម្តេចតេជោ **ហ៊ុន សែន** ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប
ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

✽នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **សាយ
ហ៊ុន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមប្រជុំក្រុមការងារចុះជួយមូលដ្ឋានឃុំជូនគី ស្រុក
ពញាក្រែក ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ស្រី
សាម៉ន** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោល-
នយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ នៅ
ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង។

✽នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **សួន
លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា និងលោក-
ជំទាវ **ឯង ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធស-
ភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារចុះជួយ
មូលដ្ឋានខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
សម្តេចពិជ័យសេនា **វង្ស បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងការពារជាតិ នៅសាលប្រជុំសណ្ឋាគារសុខា ខេត្ត
សៀមរាប។

✽ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី
១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជា-




ពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារៗ
ទទួលបានអង្ករ២០គីឡូក្រាម មី១កេស ត្រី១២យួរ សារុង១
និងថវិកាមួយចំនួន ព្រមទាំងអញ្ជើញជាគណៈអធិបតីភាព
ក្នុងពិធីប្រគល់ផ្ទះ១ខ្នង ជូនដល់ក្រុមគ្រួសារលោកយាយ
ម៉ីង ម៉ក់ អាយុ៨២ឆ្នាំ ព្រមទាំងឧបត្ថម្ភសម្ភារមួយចំនួន
រួមមាន៖ អង្ករ២០០គីឡូ មី២កេស ត្រី១២យួរ សារុង៤
ទឹកសណ្តែក១កេស ទឹកដោះគោ៥កំប៉ុង ស្ករ-ស១គីឡូ-
ក្រាម ថវិកាមួយចំនួន និងបានដាក់កូនដើមឈើចំនួនបីដើម
នៅភូមិត្របែក ឃុំគោកដូង ស្រុកអង្គរធំ ខេត្តសៀមរាប
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំស្រុកអង្គរធំ ខេត្តសៀមរាប តាមរយៈ
ប្រព័ន្ធនិម្មិត(Zoom) ដើម្បីពិនិត្យឆ្លងរបាយការណ៍បូកសរុប-
លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទិសដៅ
ការងារអនុវត្តបន្ត នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។



✽នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ
ឯង ផលាមុនី សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា
បានអញ្ជើញនាំយកបច្ច័យទៅវេរប្រគេនព្រះសង្ឃគង់នៅ
វត្តព្រះឥន្ទ្រកោសា ដើម្បីចូលរួមចំណែកក្នុងពិធីបុណ្យកបិរ-
ទាន នៅវត្តព្រះឥន្ទ្រកោសា ភូមិទ្រាំង ឃុំស្នួរក្រាម ក្រុង
សៀមរាប ខេត្តសៀមរាប។

សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ




✽ នាថ្ងៃទី២៧ ខែតុលា និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១០រូប បានអញ្ជើញចូលរួមកិច្ចប្រជុំ ត្រៀមលក្ខណៈរៀបចំប្រជុំភាពជាដៃគូសភាវាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារដែលបានរៀបចំកន្លងមក និងពិភាក្សាអំពីទិសដៅការងារបន្ត ដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត **ឃួន សុធារិ** អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំ ASEP11 តាមប្រព័ន្ធនិម្មិត (Zoom)។

ព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។



✽ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ASEAN+3 និងកិច្ចប្រជុំ ASIA-PACIFIC ក្នុងក្របខ័ណ្ឌ IPU143 នៅសាលប្រជុំពិសេស ៣ វិមានព្រឹទ្ធសភា។

✽ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១២រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំភាពជាដៃគូសភាវាស៊ី-អឺរ៉ុប លើកទី១១ ក្រោមមូលបទ “ពង្រឹងភាពជាដៃគូសភាវាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” នៅវិមានរដ្ឋសភា។



✽ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម **គង់ សារាង** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាតិក្តីយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ

✽ នាថ្ងៃទី៨ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូទទួលបន្ទុកបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដឹកនាំដោយឯកឧត្តម **ងា លេង** សមាជិកអចិន្ត្រៃយ៍នៃបណ្តាញក្រមសីលធម៌ប្រើភាសាបារាំង និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដែលផ្សាយចេញពីខេត្តកេប៊ិច ប្រទេស

កាណាដា តាមប្រព័ន្ធនិម្មិត (Zoom) នាវេលាម៉ោង២០:០០ នាទីយប់ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នៅសាលពិសេស ៣ វិមានព្រឹទ្ធសភា។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធិ** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ទទួលជួបអ្នកតំណាងក្រុមហ៊ុនស៊ីភី (CP) ចំនួន៦នាក់ ផ្នែកចិញ្ចឹមសត្វលើគោក និងក្នុងទឹក ព្រមទាំងចុះមកពិនិត្យ សិក្សាល្បឿងយល់ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យ ដើម្បីស្វែងរកឱកាស វិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំដុះ និង ចិញ្ចឹមសត្វ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

-ដឹកនាំបុគ្គលិក កម្មករ របស់ក្រុមហ៊ុនអ៊ីមភិក M'sPig ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធិគ្រប់ ធ្វើពិធីបញ្ចុះ បឋមសិលាសាងសង់រោងចក្រថ្មីផលិតចំណីសត្វ ដែល មានកម្លាំងផលិត៣០តោនក្នុង១ម៉ោង ស្មើនឹង១៨.០០០ តោនក្នុងមួយខែ នៅផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

✽ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការ ទី៤ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាង សេចក្តីប្រកាស ASEP11 ជាមួយនឹងបណ្តាសភានៃប្រទេស ជាសមាជិក ASEP11 តាមប្រព័ន្ធនិម្មិត (Zoom) ដឹកនាំ ដោយឯកឧត្តម **ហ៊ុន ម៉ានី** ប្រធានគណៈកម្មការទី៧ រដ្ឋសភា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ ជាមួយនឹងលោក **នីកូរីណាល់ឌី** (Nicco Rinaldi) អគ្គនាយកគោលនយោបាយក្រៅប្រទេសនៃសភាអឺរ៉ុប ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមរយៈប្រព័ន្ធ និម្មិត (Zoom) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នេះ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

✽លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមកិច្ចប្រជុំស្តីពី ការណែនាំក្រុមការងារអ្នកសង្កេត- ការណ៍ជាតិសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១ តាមរយៈប្រព័ន្ធនិម្មិត (Zoom) នា រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។



-ចូលរួមក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង និងខេត្តតាកែវ តាមរយៈ ប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

✽នាថ្ងៃទី៨ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួមប្រជុំក្រុមពិភាក្សាទី១ ដឹកនាំដោយឯកឧត្តម បណ្ឌិត **ម៉ែន ស៊ីម៉ន** សហប្រធាន កិច្ចប្រជុំក្រុមពិភាក្សាទី១ ដើម្បីត្រៀមការងារមួយចំនួន សម្រាប់កិច្ចប្រជុំក្រុមពិភាក្សាទី១ នៃកិច្ចប្រជុំ ASEP11 នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។



✽នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ឈឹក គឹមយាត** ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយនឹង សភាអូស្ត្រាលី និងសភាញ៉ូហ្សីឡែន និងជាអនុប្រធាន

គណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញដឹកនាំក្រុមមិត្តភាពសមាជិកព្រឹទ្ធសភាទទួលបន្ទុកក្រុមមិត្តភាពសភាអូស្ត្រាលី និងសភាញ៉ូហ្សីឡែន ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពរវាងប្រជាជន និងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី) នៅភោជនីយដ្ឋាន Pacow រាជធានីភ្នំពេញ។



✽នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមអធិបតីភាពឯកឧត្តម **ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាលារៀនវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

✽នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមភិក្ខុនីតិកោសលបណ្ឌិត **ទួន ឈ្លាន** អនុប្រធានទី១រដ្ឋសភា នៅគេហដ្ឋាន នៃសព្វស្ថិតក្នុងភូមិអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

✽នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាផ្តល់យោបល់លើនីតិវិធី នៃការជ្រើសរើសសមាសភាពវាគ្មិនជំនាញ ASEP លើកទី១១ ក្រោមអធិបតីភាពលោកជំទាវ **ឡោក ខេង** ប្រធានគណៈប្រតិភូសភាកម្ពុជា នៃក្រុមពិភាក្សាទី៣ និងជាប្រធានគណៈកម្មការទី៨រដ្ឋសភា នៅសាលសន្តិសីទបាយ័ន វិមានរដ្ឋសភា ។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំភាពជាដៃគូសភាវាសី-អឺរ៉ុបលើកទី១១ (ASEP11) ដឹកនាំដោយឯកឧត្តម **សួស យ៉ាវ៉ា** អនុប្រធានគណៈកម្មការទី៥រដ្ឋសភា និងជាប្រធានក្រុមដឹកនាំកិច្ចប្រជុំក្រុមពិភាក្សាទី៣ ជាមួយនឹង Dr. Lean Russell មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយទទួលបន្ទុកជំនួយផ្នែកគោលនយោបាយ នៃសហគមន៍អឺរ៉ុប និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ ប្រចាំកម្ពុជា និងជាវាគ្មិនជំនាញរបស់ក្រុមពិភាក្សាទី៣ តាមប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំចង្អៀតសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម **ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។



✽នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី “ការបើកទទួលទេសចរណ៍វ៉ាក់សាំង” របស់ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ តាមរយៈប្រព័ន្ធនិម្មិត (Zoom)។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា
និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១



ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលសិក្ខាសាលាខាងជើង ព្រមទាំងមានការចូលរួមប្រជុំពីចម្ងាយរបស់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង តាមប្រព័ន្ធនិម្មិត (Zoom)។

នៅក្នុងឱកាសនោះ ក៏មានការបញ្ជាក់វិធីអប់រំបូកសរុប

លទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងខែតុលា ដោយកត់សម្គាល់ឃើញថា ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល រាជរដ្ឋាភិបាលកម្ពុជាកំពុងបោះជំហានឆ្ពោះទៅបើកប្រទេសដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ។ ក្នុងបរិបទនោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រូវខិតខំបត់បែនតាមគន្លងថ្មី ដោយរៀនរស់ជាមួយនឹងកូវីដ-១៩ និងខិតខំផ្តល់សេវាលើការងារជាអាទិភាព ដើម្បីទ្រទ្រង់លើមុខងាររបស់ព្រឹទ្ធសភាឱ្យប្រព្រឹត្តទៅបានដោយរលូន។ ស្របពេលជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាចំនួន១លើក តាមប្រព័ន្ធនិម្មិត (Zoom)។ ចំពោះមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អ



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា នៅសាលប្រជុំពិសេស៣





ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា នៅសាលប្រជុំពិសេស៣

ប្រសើរតាមតម្រូវការចាំបាច់ជាក់ស្តែងប្រកបដោយភាពទទួលខុសត្រូវតាមមុខសញ្ញារៀងៗខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដើម្បីជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឈ្វេងយល់អំពីសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម ព្រមទាំងចែករំលែកយោបល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា។ ដោយឡែកចំពោះមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំ និងចាត់ចែងការជួបពិភាក្សាការងារជាមួយនឹងប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងកិច្ចប្រជុំវេទិកាសភាអាស៊ី-អឺរ៉ុប ASEP, APF តាមប្រព័ន្ធនិម្មិត (Zoom)។

សម្រាប់ទិសដៅការងារខែវិច្ឆិកាខាងមុខ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ លើមុខងារទាំង៥របស់ព្រឹទ្ធសភា ជាពិសេសការរៀបចំ និងចាត់ចែងការប្រជុំវិសាមញ្ញព្រឹទ្ធសភា ព្រមទាំងណែនាំឱ្យគ្រប់អង្គភាពនិងមន្ត្រីរាជការទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ” ឱ្យបានល្អប្រសើរ។

(អត្ថបទ៖ វង់ សុជាតិ និងរូបភាព៖ មុនី សុចិត្តា)



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា តាមរយៈប្រព័ន្ធនិម្មិត (Zoom)

មន្ត្រីសភាកម្ពុជាត្រូវបានពង្រឹងសមត្ថភាពលើជំនាញស្វ័យវិស័យ



ឯកឧត្តម អ៊ុំ សារីទ្វី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលស្តីពី ស្វ័យវិស័យ និងការអនុវត្ត ជាក់ស្តែងសម្រាប់មន្ត្រីបម្រើការនៅក្នុងសភា ត្រូវបានរៀបចំ ពិធីបិទវគ្គ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្វី** អគ្គ- លេខាធិការព្រឹទ្ធសភា នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១។

ពិធីបិទវគ្គនោះ ប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត (Zoom) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Philippe Courard សមាជិកព្រឹទ្ធសភាតំណាងរាស្ត្រ នៃសភាសហព័ន្ធរ៉ាល់- ឡូនីព្រុចសែលបែលហ្ស៊ិក លោក **ជារ៉ាវិទ្យ គឹមយាត** នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី លោក លោកស្រី ជាគ្រូឧទ្ទេសនាម សិក្ខាកាមមកពីសភាកម្ពុជា ថៃ ឥណ្ឌូ- ណេស៊ី កោះប៉ូលេនេស៊ី និងមជ្ឈមណ្ឌលសភាអាស៊ី។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្វី** អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានវគ្គ បណ្តុះបណ្តាលនេះឡើង បានផ្ទេរនូវបទពិសោធន៍ និងការ ចែករំលែកចំណេះដឹងល្អៗពីគ្នាទៅវិញទៅមកពីបណ្តាសភា ប្រើភាសាបារាំង ដើម្បីចូលរួមអនុវត្តបេសកកម្មក្នុងមុខងារ ត្រួតពិនិត្យ និងមុខងារនីតិកម្ម ប្រកបដោយស្វ័យវិស័យ ពេញលេញ។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីក្នុងបរិបទកូវីដ-១៩ និងបញ្ហាប្រឈមនានា បានបង្កឱ្យមានការរាំងស្ទះនូវកិច្ច-

ដំណើរការរបស់សភាក៏ដោយ ក៏វគ្គបណ្តុះបណ្តាល និងកិច្ច- សហប្រតិបត្តិការរបស់សភាកម្ពុជា នៅតែបន្តជានិច្ចជាមួយ នឹងដៃគូនានា ក្នុងន័យពង្រឹង និងធ្វើឱ្យទំនើបកម្មនូវការ រៀបចំ និងប្រកបដោយភាពឯករាជ្យរបស់សភា ដើម្បីបង្កើត នូវប្រព័ន្ធមួយ ដែលដំណើរការប្រកបដោយប្រសិទ្ធភាព ឈរលើគោលការណ៍ការបែងចែកអំណាច។

វគ្គបណ្តុះបណ្តាលស្តីពី ស្វ័យវិស័យ មានសិក្ខាកាម ចូលរួមមកពីសភាកម្ពុជា សភាថៃ សភាឥណ្ឌូណេស៊ី និង កោះប៉ូលេនេស៊ី សិក្សាតាមប្រព័ន្ធនិម្មិត (Zoom) រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនោះរៀបចំឡើងក្រោមការផ្តួចផ្តើម នៃ ក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង ក្នុងក្របខ័ណ្ឌកិច្ច- សហប្រតិបត្តិការរវាងសភាប្រើភាសាបារាំង និងមជ្ឈមណ្ឌល សភាអាស៊ី។

(អត្ថបទ៖ វង់ សុជាតិ និងរូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសំខាន់ៗ និងកំណត់ទិសដៅការងារនាពេលខាងមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងរៀបចំគោលការណ៍ដាក់មន្ត្រីរាជការឱ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្ស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ដាក់មន្ត្រីរាជការឱ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្ស និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីប្រធាន សមាជិក សមាជិកាគណៈកម្មការ នៅសាលពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសំខាន់ៗ និងកំណត់ទិសដៅការងារនាពេលខាងមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ និងនាយកដ្ឋានពាក់ព័ន្ធ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ

✽ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យកញ្ញា Nina Lazare កម្មសិក្សាការីជនជាតិបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលកញ្ញានឹងបញ្ចប់កម្មសិក្សានៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ នៅការិយាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។



✽ នាសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងរៀបចំគោលការណ៍ដាក់មន្ត្រីរាជការឱ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្សដើម្បីប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ដាក់មន្ត្រីរាជការឱ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្ស និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការ នៅសាលាពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ ចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM ក្រោមអធិបតីភាពឯកឧត្តម **ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលាពិសេស៣ វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាវិន័យ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើករណីមន្ត្រីរាជការមួយរូបដែលខ្វះការទទួលខុសត្រូវលើការងារនិងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈកម្មការ នៅសាលាពិសេសខាងក្រោមវិមានព្រឹទ្ធសភា។



✽នាថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង វុឌ្ឍា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ចូលរួមសន្និសីទប្រចាំឆ្នាំលើកទី២៣ របស់វិទ្យាស្ថានKPI ក្រោមប្រធានបទស្តីពី “លទ្ធិប្រជាធិបតេយ្យក្នុងទិដ្ឋភាពថ្មី” តាមប្រព័ន្ធនិម្មិត(Zoom) នៅសាលាពិសេស ៣ នៃវិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ឡេងយ៉ា** នាយករង និងលោកជំទាវ **សាយ ចាន់ណា** នាយិការងារខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកកូរោនផ្កា និងបង្គំបង្គំរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោកជំទាវ **ស៊ី គុន** ចៅសង្កាត់ផ្សារថ្មី១ និងជាអនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១:១៥នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។



ព្រឹទ្ធសភា សិទ្ធិការសន្តិ
សកម្មភាពប្រជុំសភា

